

วาเลนไทน์ คิด	3
หุ่นยนต์เดี่ยวจัง	23
รักแรก	43
ไปเรียนเมืองนอกจริงรี?	63
ฤดูใบไม้ผลิมาแล้ว	83
อันตรายเขี้ยวหนูนี้	103
การพจนานุกรมของมานามิ	123
ความโง่เมื่อวันคนโง่เดือนเมษา	143
รักจางเมื่อฤดูใบไม้ผลิ	163

ถนนสายนี้

เปรี้ยว



© 1984 by Izumi Matsumoto
 All rights reserved.
 First published in Japan in 1984
 by SHUEISHA Inc. Tokyo.
 Thai translation rights arranged
 with SHUEISHA Inc. and
 VIBULKIJ PUBLISHING GROUP.


คำชี้แจง

หนังสือฉบับนี้ ทำขึ้นจากต้นฉบับ
 ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น
 แบบจีน แต่เมื่อนำมาทำเป็นการ์ตูนภาค
 ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด
 จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง
 โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำ
 ให้ตัวหนังสือประกอบฉากบางตอนที่เป็น
 ภาษาอังกฤษและญี่ปุ่นกลายเป็นตัวกลับ
 ทางฝ่ายจัดทำ จึงต้องดัดแปลงให้เหมาะสม
 แต่ในบางครั้งไม่อาจดัดแปลงได้ จำ
 ต้องปล่อยให้เป็นตัวกลับดังเดิม จึงขอ
 อภัยต่อนักอ่านมาไว้ในที่นี้ด้วย.

การ์ตูนเรื่องนี้เขียนขึ้นมาเพื่อความบันเทิง ไม่เกี่ยวข้องกับบุคคล สถานที่หรือเหตุการณ์ใดๆทั้งสิ้น

ถนนสายนี้
เปรี้ยว

วาเลนไทน์ คิด!





၀ါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ
 ဝါ၀ါ

ဟဟဟ

ဟူ



ဟူ...
 မိမိ... ဂါ
 ဝါ၀ါ၀ါ

ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ



ဝါ၀ါ၀ါ...
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ

ဟူ?



ဝါ၀ါ... ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ

ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ



ဝါ၀ါ...
 ဝါ၀ါ...
 ဝါ၀ါ...

ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ဝါ၀ါ၀ါ
 ?




ආප්‍රාප්තියක් නොමැතිව
විවේචනා කෙරෙහි
වාග් මතානු
නොමැත:

මෙහි
මුහුණත
නොමැත
ඉ



ඉහළ
නොමැත
විවේචනා කෙරෙහි
මනාපයක් නොමැත
මනානු
නොමැත

ආප්‍රාප්තියක්



ආවේශය
ආවේශය කෙරෙහි
විවේචනා කෙරෙහි
නොමැත:
ඉ



විවේචනා
නොමැත
නොමැත
නොමැත

ආප්‍රාප්තියක්



නොමැත
නොමැත
නොමැත

ආවේශය
විවේචනා කෙරෙහි
නොමැත
නොමැත



නොමැත:
:




නොමැත
නොමැත
විවේචනා කෙරෙහි
නොමැත
නොමැත

නොමැත:
විවේචනා කෙරෙහි
නොමැත
නොමැත



ଅଠକଣ୍ଠା
ଅଠକଣ୍ଠା
ଓ
ଓ

ଅଠକଣ୍ଠା
ଅଠକଣ୍ଠା
॥



ଠ
ଠ



□ ×
☹ ○
!! ◎
▲

ମୁଁ ମାତ୍ର ଖୁସି
କରିବାକୁ ଚାହେଁ
ନାହିଁ



ଆଜ୍ଞାପରି ମୋର ମୁଁ
ଅଠକଣ୍ଠା ମୋର ମୁଁ
ନାହିଁ ମୋର ମୁଁ
ମୋର ମୁଁ ମୋର ମୁଁ

ଘ
ଘ




ଠ ଠ ଠ
ଠ ଠ ଠ
ଠ ଠ ଠ

ଘ



ଠ ଠ ଠ
ଠ ଠ ଠ
ଠ ଠ ଠ



ဇနီးမိတ်ဆွေ
ပျော်ရွှင်စရာ
ပျော်စရာ
အားပေး



အိမ်ထောင်စာချုပ်
ပေးအပ်
ပေးအပ်
ပေးအပ်



ဇနီးမိတ်ဆွေ... အံ့...
အိမ်ထောင်စာချုပ်...
ပေးအပ်...
ပေးအပ်...
ပေးအပ်...
ပေးအပ်...

ပေးအပ်
ပေးအပ်



ကျောင်း... အိမ်ထောင်စာချုပ်
ပေးအပ်...
ပေးအပ်...
ပေးအပ်...



အိမ်
အိမ်
အိမ်



ကျောင်း... အိမ်ထောင်စာချုပ်
ပေးအပ်...
ပေးအပ်...
ပေးအပ်...



តើខ្ញុំ
នឹងបោះ
សេចក្តីសង្ឃឹម

ខ្ញុំ... តើ
នឹងបោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់



ប្រាប់
ប្រាប់



ប្រាប់
ប្រាប់

ខ្ញុំ
នឹងបោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់

ខ្ញុំ!
តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់

ឯ
គេ



តើខ្ញុំ
នឹងបោះ
សេចក្តីសង្ឃឹម

តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់

ខ្ញុំ!
តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់

ខ្ញុំ!! តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់

តើខ្ញុំ
នឹងបោះ
សេចក្តីសង្ឃឹម

តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់




តើខ្ញុំនឹង
បោះសេចក្តីសង្ឃឹម
ឬ តើខ្ញុំនឹង
ស្រឡាត់




ଆଜ୍ଞାପା
ପାଠ୍ୟପୁସ୍ତକ
କ୍ରମ
ସାଧନାକ୍ରମ
ନିମ୍ନ



ପାଠ୍ୟପୁସ୍ତକ
କ୍ରମ
ସାଧନାକ୍ରମ
ନିମ୍ନ?



କି?
ନିମ୍ନ
କ୍ରମ



କ୍ରମ
ସାଧନାକ୍ରମ
ନିମ୍ନ



ଆଜ୍ଞାପା
କ୍ରମ
ସାଧନାକ୍ରମ
ନିମ୍ନ



କ୍ରମ
ସାଧନାକ୍ରମ
ନିମ୍ନ
?


ଆଜ୍ଞାପା
ନିମ୍ନ
କ୍ରମ
ନିମ୍ନ?




වෛද්‍යාලයකදී
 පරිවරණයකදී
 පරීක්ෂණයකදී
 පාලන කොමිෂන්
 සභාවකදී

ඊටත් වඩා
 2 මාසකදී
 සවිභව
 පාලනය
 කිරීම
 හැකිද?


මුහුණ
 පාලනය කිරීම
 වෛද්‍ය
 විද්‍යාඥයන්?



ඔහු
 :
 ඔහුගේම



117577



ඊ
 !!



សេចក្តី
ព្រឹត្តិការណ៍
រ៉ូម៉ាំង
?



ឃ្នកមេដឹកនាំ
ស្រាវជ្រាវស្វែងរក
ស្រាវ



ស្រាវជ្រាវ
ស្រាវជ្រាវ
ស្រាវ?

ស្រាវ...
ស្រាវ
ឃ្នក



ឃ្នក
ព្រឹត្តិការណ៍
ស្រាវជ្រាវ
ស្រាវ
ស្រាវ

ស្រាវ!
ព្រឹត្តិការណ៍
ស្រាវ
ស្រាវ



ស្រាវ
ស្រាវ
ស្រាវ

ស្រាវ
ស្រាវ
ស្រាវ

ស្រាវ
ស្រាវ



ହୁଁ! ତୋହୁଁମନାଂ
କ୍ରମଗାଂଗେଶ
ଆବଂଗୋଂଃ
ଧଂଗୋଂଗା

ଂଂ
ଗଂଗା



ଗାଧ୍ୟମାଂଃ
ଗଂଗାଂଂଂଂଂଂ
କ୍ରମଗାଂଗେଶ
କ୍ରମଗାଂଂଂଂଂଂ
ଂଗଗାଂଂଂଂ

ଂଂ ମିଗାଂଗା
ବଂଗେଶ



ବିଂଗଂଂ
ଂଂ



କ୍ରମ
ଗାଂଗେଶ
ଗାଂଗେଶ
ଗାଂଗେଶ

ଗା
ଗେଶ
ଂଂ



ଗାଂଗେଶ
ଗଂଗାଂଂଂ
ଂଂ
ଂଂ

ଂଂ
ଗଂଗାଂଂ
ଂଂ



ବିଂଗ
ଶଂଗ
ଗା
ଂଂ
ଂଂ

ଗାଂଗେଶ
ଗାଂଗେଶ
ଗାଂଗେଶ
ଂଂ

ହା!!







ឧបត្ថម្ភសេវា
 វិស័យ... ប្រើប្រាស់
 ឧបត្ថម្ភសេវា
 ប្រើប្រាស់វិស័យ
 វិស័យ

ឧបត្ថម្ភសេវា
 ប្រើប្រាស់វិស័យ
 វិស័យ ?



ឧបត្ថម្ភសេវា
 ប្រើប្រាស់ ?



ឧបត្ថម្ភសេវា
 ប្រើប្រាស់




ឧបត្ថម្ភសេវា
 ប្រើប្រាស់
 ប្រើប្រាស់ ?




ឧបត្ថម្ភសេវា
 ប្រើប្រាស់
 ប្រើប្រាស់
 ប្រើប្រាស់




କାହିଁକି
ବିଚାର କର
?



ଓଁ



ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ



କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ

କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ

କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ
କିମ୍ପା ମାତୃମହାଲକ୍ଷ୍ମୀ



ජීවන: ජ්‍යෙෂ්ඨ
 ජවන: ජීවන: ජවන:
 ජවන: ජවන: ජවන:
 ජවන: ජවන: ජවන:
 ජවන: ජවන: ජවන:

ජීවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:

ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:




ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:



ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:


ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:
 ජවන: ජවන:







หุ้ญญันต์ได้จ้ง



ស្រីម្នាក់
កាត់រោង
ក្រែងរោង
ស្រីម្នាក់



ឡូ
វីងតេឡ
ឡូ
វីងតេឡ

ចាមតិ
តើ
យ៉ាងណា
ស្រីម្នាក់
រិះគន់?

ឡូ
ឡូ



តើរោង
រោងរោង
ក្រែងរោង
ស្រីម្នាក់

ឡូ
ឡូ
ស្រីម្នាក់
កាត់រោង
រោង



ក្រែង
តោចេង
តើ
ឡូ



ក្រែង! ក្រែង
រោងរោង
វីងតេឡ
ឡូ



ឡូ
តើ
រោងរោង
ក្រែង

តើរោង
រោងរោង
តើ
តើ



ក្រែង
ក្រែង ក្រែង (A)
ក្រែង
ក្រែង
ឡូ



តើរោង
តើរោង (A)
តើ... តើ
វីងតេឡ



ହାହାହ!!
 ଟେପିଆଣିଆଣି
 ସିଏଟିଆଣିଆଣି
 ମୈତିଗୁଣି

ଦିଆଣିଆଣି
 ମଃ
 ମିମ୍ମିଆଣି
 ଶାନ୍ତି
 ଟେପି



ସିଆଣିଆଣି
 ସିମ୍
 ନାଆଣି
 ଟେପି

ଆଣି
 ନାଆଣିଆଣି
 ଶାନ୍ତି
 ଟେପି

ସିଆଣିଆଣି
 ଟେପି
 ମେଟିଆଣି



ସିଆଣିଆଣି
 ମାଆଣିଆଣି
 ଶାନ୍ତି
 ଟେପି

ସିଆଣିଆଣି
 ମାଆଣିଆଣି
 ମୈତି
 ମିମ୍ମିଆଣି




ସି
 ମିମ୍ମି



ଠେ!!
 ନାଆଣିଆଣି
 ଟେପି
 ଟେପି

ସିଆଣି
 ମାଆଣିଆଣି
 ସିଆଣିଆଣି
 ଶାନ୍ତି
 ମାଆଣିଆଣି
 ଟେପି




ଟେପି
 ମାଆଣି
 ମଃ



ମେଟି
 ନାଆଣିଆଣି
 ଟେପି



ମାଆଣି
 ଶାନ୍ତି
 ଟେପି





શાળા
પાલિકા



બેન ટી ટી
નિત્ય
એ

હા!
પાલિકા
સંગ્રહ
બેન
નિત્ય



જો ભેટી
સંગ્રહ
બેન
એ


શાળા
પાલિકા



વંચી
ભાગ્ય
ભાગ્ય
સંગ્રહ
એ





હા
એ



હા
હા
એ



હા?





အိပ်
အိပ်




အိပ်
အိပ်



အိပ်
အိပ်
အိပ်
?

အိပ်
အိပ်
အိပ်
အိပ်



အိပ်
အိပ်



အိပ်?
အိပ်?
?



အိပ်?
အိပ်?
အိပ်

အိပ်... အိပ်... အိပ်...
အိပ်... အိပ်... အိပ်...
အိပ်... အိပ်... အိပ်...
အိပ်... အိပ်... အိပ်...
အိပ်... အိပ်... အိပ်...

အိပ်... အိပ်...
အိပ်... အိပ်...

အိပ်... အိပ်...
အိပ်... အိပ်...
အိပ်... အိပ်...



အိပ်
အိပ်



အိပ်
အိပ်
အိပ်
အိပ်



ឈប់
រឹតតែ
បីបួន
យូ

តើ
ប៉ាឃេបង
គំរូចិត្ត
រឹត?



ឯង
តើគិត
គំរូចិត្ត
រឹតតែ
ៗ៖

ឯង គឺបងប្រុស
គំរូចិត្ត
រឹតតែ
ឃើញតែគេ
គាត់ 10 ឆ្នាំ



ឯង...
គំរូចិត្ត
គំរូចិត្ត
គំរូចិត្ត
រឹត

គំរូចិត្ត
គំរូចិត្ត
រឹត
តើ



តើ? រឹត
គំរូចិត្ត
រឹត?



តើ
រឹត
រឹត

រឹត
គំរូចិត្ត
រឹត

រឹត
គំរូចិត្ត
រឹត



រឹត
គំរូចិត្ត
រឹត

រឹត
គំរូចិត្ត
រឹត



ໄປຕ່າງ
ຊຸມຊົນຕາຍ
ອາຍຸກາງ
ສາມ
ຢູ່



ຈິ່ງເອົາໄປ
ຄົນເຮັດບາງຄັ້ງ
ແອ່ງກິນກຸ້ມ
ຢາກິດເລີຍ

ຈິ່ງມາ
ອາກາດເຮັດ
ຄືກັບ
ຄົນເອົາຄຸ້ມ
ຢາກິດເລີຍ

ຕ່າງເອົາຄຸ້ມ
ເອົາຄຸ້ມເອົາຄຸ້ມ
ຄຸ້ມເລີຍ



ວ່າ
ຈຸມ
?

ເພາະ
ເອົາຄຸ້ມ
ຄຸ້ມເລີຍ



ເອົາຄຸ້ມ
ຄຸ້ມເລີຍ
ຄຸ້ມເລີຍ
ຄຸ້ມເລີຍ

ຈິ່ງມາ
:

ໄປ
ຈິ່ງໄປຕ່າງ
ອາກາດ
ຢູ່



ໄປຕີອາດີ .. ຈຸມ



ຄົນເອົາຄຸ້ມ
ຄຸ້ມເລີຍ
ອາກາດ
ຢາກິດເລີຍ

ຄຸ້ມເລີຍ
ເພາະ
ອາກາດ
ເອົາ
ຢູ່



ອ່າ ອ່າ ອ່າ ອ່າ





ຢາກິດເລີຍ





ଅକାଶ:
ଟାଙ୍କୁଆମୁଁତ
୧୫୦



ଅକାଶଙ୍କ
ନିମ୍ନତଃ
?




ତୋତଃ
ଟାଙ୍କୁଆମୁଁତ
:

ଅକାଶଙ୍କ
ନିମ୍ନତଃ
ଅକାଶଙ୍କ?



ကိတ်
ပဲ
ပွ


ကံကံ
ဘေးကင်းကင်း
ကိတ်ကိတ်
ပွ



ကိတ်
ပွ



ကိတ်ကိတ်ကိတ်
ကိတ်ကိတ်ကိတ်
ကိတ်ကိတ်
ကိတ်ကိတ်




ကိတ်ကိတ်

ကိတ်ကိတ်



ကိတ်?
ကိတ်ကိတ်
ကိတ်ကိတ်
?







ថងា
ឃ្លុំ



ថងា
ឃ្លុំ
ឃ្លុំ

.....

តើ? ឃើញ
ព័ត៌មានអ្វី
សម្រាប់យើង?

តើ?



ඔබගේ නම
?


ඔබගේ නම
නොදන්න
නිසා
නම කියන්න
;



ඔබගේ නම කියන්න
නොහැකි නම්
ඔබ? නම කියන්න
නොහැකි නම්
නම කියන්න



.....



ඔබ? ඔබගේ නම
නොදන්න නිසා
නම කියන්න
නොහැකි නම්
නම කියන්න



ඔබ නම කියන්න
නොහැකි නම්
නම කියන්න
නොහැකි නම්
නම කියන්න



ඔබගේ
නම කියන්න
නොහැකි නම්
නම කියන්න
නොහැකි නම්
නම කියන්න

ඔබගේ
නම කියන්න
නොහැකි නම්
නම කියන්න
නොහැකි නම්
නම කියන්න



૧૧૧
 ૧૧૧
 ૧૧૧૩
 ?



૧૧૧૧૧
 ૧૧૧૧૧


૧૧૧? ૧૧૧૧૧૧
 ૧૧૧૧૧૧૧૧
 ૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧.૧.
 ૧૧૧૧૧૧૧૧
 ૧૧૧૧



૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧૧



૧૧૧૧૧૧૧.. ૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧૧૧૧૧
 ૧૧૧૧૧૧૧૧૧૧



૧૧૧
 ૧૧૧!!




ඉගෙනීමට
 කැපවීමක්
 කළේය.

ඉගෙනීමට
 කැපවීමක්
 කළේය.

ඉගෙනීමට
 කැපවීමක්
 කළේය.







ゴキョウ





うわ!!
素晴らしい
NICE SHOOT
!!

素晴らしい
シュート
だ



รักแรก!







ମାଟିଆ
ଘଣ୍ଟା
ଫୁ



ବିଲ
ମାଟିଆ
ମାଟିଆ
ମାଟିଆ
ଫୁ



ଠ ଠ ଠ
ମାଟିଆ
ମାଟିଆ
ମାଟିଆ



ବିଲ
ମାଟିଆ
ମାଟିଆ



ବି.. ବିଲ
ମାଟିଆ
ମାଟିଆ
?

ମାଟିଆ
ମାଟିଆ
ମାଟିଆ
ମାଟିଆ
?



វ៉ែនតាមតែង
 តិចទតោមតិ
 ឆ្មោះតោរតិ
 ឬ

ឬ



ឃ្លាចេត
 ប្រែមតិ
 អីវ... អ៊ុ
 ឬ

វ៉ែនតាមតែង
 តិច តិច
 តិច តិច

១២.
 អតិច



តាមតាម
 តិចតិច
 តា តា
 តា តា

វ៉ែនតាមតែង
 ឃ្លាចេត
 តិច តិច



វ៉ែនតាមតែង
 តាមតាម
 តិចតិច
 តាមតាម
 តិច តិច

តាមតាម
 តិចតិច
 តាមតាម
 តិច តិច

ឃ្លាចេត
 អីវ... អ៊ុ
 ឬ




કોઈ
નામનું
પ્યા.. નામા



કોઈ
જાણતા
જાગું ?

વૈભવિની ?




શું ?






બેનલાવું
ખાંસો કુરૂશ
તેજમા
પ્રમોદેશ્વરતં


જા
પાપેલાં
પ્રમોદ











ရာဘီ
 ဂရုတ်
 ?
 များမာ
 မိမိ
 ချီ
 ဇေ




ခဲ?
 မေးမိမိ
 ပာပေတံ
 တံဗာဗာ
 ?

ခွဲကံကံ
 ပေတံပေ



မင်္ဂလာ
 ဂရုတ်
 ခွဲကံကံ
 ပေတံပေ
 ?



ဂရုတ်
 ?

ခွဲ
 မင်္ဂလာ
 ?



မေးရာ
 ခွဲကံ
 ဂရုတ်
 ခွဲကံကံ
 မင်္ဂလာ
 ?




ခံ ခံ ခံ
 ခံ ခံ ခံ
 ခံ ခံ ခံ
 ခံ ခံ
 ခံ ခံ




๖๖๓๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑

๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑


ใจ?



๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑




๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑
๑๑๑๑๑๑๑๑๑



ଦଳ



କିଛି କିଛି
ମାରିବା
ନା...
ନା...




ବିଷୟ
କିଛି
କିଛି
କିଛି



କିଛି
କିଛି
କିଛି
କିଛି









၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ

၂၀၀၀
 စံးပံးၤ
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ

၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ



၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ

၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ



၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ



၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ


၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ

၂၀၀၀
 နီၤလဲ
 စံးပံးၤ
 လဲၤ
 ဝူ



ມາ! ເປັນອະໄວ
 ໄປຕ່າງ
 ພິເສດທ່ານ
 ເຮັດຫຍັງ?

ຟຸ່




ໄອ້ຍ!!
 ວິໄນອັນ
 ເປັນອັນດີ
 ຢູ່

ທ່ານ
 ທ່ານ
 ຕ່າງໆ



ຕົວເມັດນີ້
 ມີຄວາມສຳຄັນ
 ສຳລັບ
 ມັນເປັນສິ່ງທີ່
 ເປັນສຳຄັນ







ເຮັດອັນນີ້
 ມີຄວາມສຳຄັນ
 ເປັນສຳຄັນ
 ທ່ານ
 ຢູ່





ไปเรียน เมืองนอกจริงจัง?















॥१॥१६ ॐ
 त्रिपलशिवगा
 सुमन्ताः
 ॐ




ॐ
 मन्ताः
 त्रिपलशिवगा
 ॐ...



ॐ
 ॐ
 ॐ



ॐ
 त्रिपलशिवगा
 सुमन्ताः
 त्रिपलशिवगा
 सुमन्ताः



ଆଗରୁ
ବାମ
ପାଖକୁ
ଗଂସି

ମିଶ୍ର
ମିଶ୍ର



କି?

ଓଓ ଓଓ
କାହା
ପାଖକୁ ଯିବେ
ଓଓ




କିଛି
କେଉଁଠି
ଗୋଟିଏ






କାହିଁ
କାହିଁ
କାହିଁ
♡

କେଉଁ
କେଉଁ
କେଉଁ

କାହିଁ
କାହିଁ
କାହିଁ







රුහුණ
බිං
පු



ඡායාගේ රුහුණ
ලිපිපාඨය
පාඨයේ රුහුණ
පාඨයේ රුහුණ



ඡායා



ඡායා
බිං
පු

ඡායා
ඡායාගේ රුහුණ
ඡායාගේ රුහුණ
ඡායාගේ රුහුණ



මමගේ
මිනිසා
වේ



ඔබගේ
නිවැසියා
වේ

ඔබ



මම
නිවැසියා
වේ
ඔබ



ඔබ
නිවැසියා
වේ



මම
නිකාච්චලෙච
ආආආ
ආ

ආ



ආ ආආ
විචිත
ආආ.. ආආ

ආ!
!?



ආ..
ආආආආ
ආආආ



ආ ආආ
ආආආආ
ආආආආ?



ආ. ආආආ
ආආආආ
ආආආආ


ආආආආආ
ආආආ
ආආආආආ
ආ?



ආ?
ආ

ආ!!
ආආ
ආආ

ආආආආ
ආආආආආ
ආආ






ବିଲଗାବ
ଓ



ଓଁମାତୈ
ଅକ୍ଷୟାୟ
ନମଃ
ଓ

ଅକ୍ଷୟାୟ
ନମଃ
ଓ

ତୈଶାବୀ
ସ୍ତୁତ୍ୟ
ନମଃ
ଓ



ଓଁଶିବ
ଅକ୍ଷୟାୟ
ନମଃ
ଓ

ଓଁମାତୈ
ନମଃ
ଓ





ମାଆଙ୍କୁ ଶୁଣାଏ
 ଶାନ୍ତମଣି



ଝିଅଟିଏ.. ଶାନ୍ତମଣି
 ମାଆଙ୍କୁ ଶୁଣାଏ
 ଶାନ୍ତମଣି
 ୟୁ






18. જાણે
તામિલનાડુના
પ્રદેશમાં... યુવાન
લેખકોનાં નામ
બેનર



તામિલના
પ્રદેશમાં
બેનર

ક્રમ



વિદ્યાર્થીઓ
પૈંચપૈંચુગા
વગાલપામિ... બેનર
ક્રમ

.....



ଓଁ!
 ବସନ୍ତାବଂ
 ସମାପ୍ତ
 ୠ

ଓଁଃ!
 ସୁଖଲୋକ
 ଚିବିବିବଲୋକ
 ମଃ


ଓଁଃ ଗୋପିନୀ
 ବଂସ
 ବିକ୍ରମଞ୍ଜନୀ
 ସଂକୀର୍ତ୍ତା
 ସଂଗୀତଃ



ଓଁଃ
 ଗୋପିନୀ
 ବସନ୍ତାବଂ
 ବିକ୍ରମଞ୍ଜନୀ
 ସଂକୀର୍ତ୍ତା
 ସଂଗୀତଃ

ଓଁଃ
 ଗୋପିନୀ
 ବସନ୍ତାବଂ
 ବିକ୍ରମଞ୍ଜନୀ
 ସଂକୀର୍ତ୍ତା
 ସଂଗୀତଃ

ଓଁଃ
 ଓଁଃ
 ଓଁଃ




ଓଁଃ
 ଗୋପିନୀ
 ବସନ୍ତାବଂ
 ବିକ୍ରମଞ୍ଜନୀ
 ସଂକୀର୍ତ୍ତା
 ସଂଗୀତଃ



វិញ្ញាណ
វិញ្ញាណ
វិញ្ញាណ




វិញ្ញាណ
វិញ្ញាណ
វិញ្ញាណ



វិញ្ញាណ
វិញ្ញាណ
វិញ្ញាណ

Xៗ!!

វិញ្ញាណ
វិញ្ញាណ
វិញ្ញាណ








แฉ่า

ฤดูใบไม้ผลิ
มาแล้ว!







လဲဝဲက
လဲဝဲက

ဝါးဝါး



လဲဝဲက
ဟို

အိမ်က
ကွဲ
အိမ်က
ကွဲ

အိမ်က
ကွဲ
အိမ်က
ကွဲ
အိမ်က
ကွဲ



အိမ်က
ကွဲ
အိမ်က
ကွဲ
အိမ်က
ကွဲ



အိမ်က
ကွဲ

အိမ်က
ကွဲ
အိမ်က
ကွဲ
အိမ်က
ကွဲ



အိမ်က
ကွဲ

အိမ်က
ကွဲ


ចៅតែក្រាម
តោងឃប់តែម្នាក់
យ៉ូក្រាមស្រីតែ
អាមយ៉ាមយ៉ាម
តែម្នាក់ឯង



ហ្នឹងហ្នឹង
១១
១
១

តើរូបរាង
ឃ្នាស្រីគា
ស្រីគា

ត្រង់គាត់
គេដឹង
ចៅណាតាត
ហ្នឹង



អី?

| អី!
ចង្អុលដឹងតើ
!!



କିମ୍ପା
ବିଶା
କାଳ
ମଧ୍ୟ



ମାତ୍ର
ଅଧ୍ୟାୟ
ଶିଖ

ମିତ୍ର
ପାଠ୍ୟ
ମିତ୍ର
କାଳ



ମାତ୍ର
ଅଧ୍ୟାୟ
ଶିଖ

କିମ୍ପା
ଅଧ୍ୟାୟ
ମାତ୍ର
କାଳ


କିମ୍ପା
ଅଧ୍ୟାୟ
ମାତ୍ର
କାଳ




କିମ୍ପା
ଅଧ୍ୟାୟ
ମାତ୍ର
କାଳ



କିମ୍ପା
ଅଧ୍ୟାୟ
ମାତ୍ର
କାଳ



မိမိ
တို့ကား ဝိပဿနာ
အာရုံစိုက်
ပူ






၂၂၂
 ငါတို့အား
 ခေါ်ခေါ်ပါ

နေ့ရက်
 မိမိတို့အား
 ခေါ်ခေါ်ပါ

မိမိတို့အား
 ခေါ်ခေါ်ပါ
 နေ့ရက်
 မိမိတို့အား
 ခေါ်ခေါ်ပါ



ငါတို့အား
 ခေါ်ခေါ်ပါ
 နေ့ရက်
 မိမိတို့အား
 ခေါ်ခေါ်ပါ




ငါတို့
 ခေါ်ခေါ်ပါ

၂၂၂







ಒಬ್ಬ
 ಡಿಂಟೆಂಟೆ
 ಕೆಂಟೆಂಟೆ
 ಓ



!



ಒಬ್ಬ
 ಒಬ್ಬ



ಡಿಂಟೆಂಟೆ
 ಡಿಂಟೆಂಟೆ
 ಡಿಂಟೆಂಟೆ
 ಓ

ಒಬ್ಬ
 ಒಬ್ಬ
 ಒಬ್ಬ

ಒಬ್ಬ

តើវាមាន
 តើវាមាន
 តើវាមាន

ប្រសិនបើ តើវា
 ប្រសិនបើ តើវា
 ប្រសិនបើ តើវា




ប្រសិនបើ
 ប្រសិនបើ
 ប្រសិនបើ

តើវាមាន
 តើវាមាន
 តើវាមាន

តើវាមាន
 តើវាមាន
 តើវាមាន





ମାମାଙ୍କୁ
କୁହ



ଶାଖାଫଳ
ଫଳ
ମାମୁଣ
ଘୋଡ଼ା
କାଠିଆ
ମାମୁ
...



နဂါးပျော်စရာ
မိမိကလေးကလေး
တို့ကလေး
ဝေ
လျှပ်လျှပ်လျှပ်





တို့ကလေး
တို့ကလေး
တို့ကလေး
ဝေ
လျှပ်လျှပ်လျှပ်

တို့ကလေး
တို့ကလေး
တို့ကလေး
ဝေ
လျှပ်လျှပ်လျှပ်



တို့ကလေး
တို့ကလေး
တို့ကလေး
ဝေ
လျှပ်လျှပ်လျှပ်







ଆଁ?
ଏମିତିଲୋ
ଦେଖିଲେ
ଶାନ୍ତମାନେ
?




ଓ!!



ଓ!!
ଶାନ୍ତମାନେ
:



ଏ... ଏ...
ଓ... ଓ...
ଏ... ଏ...
ଏ... ଏ...
ଏ... ଏ...



តើ
វា
ឬ




មហា
សេនា
១២
៧





อันตรายเขี้ยวหนะคูนี่





ବରାଧାଏ
 ଶୈଳିଂଶଂ
 ଧୁ

ଦୁଧ

ବରାଧାଏ
 ଶୈଳିଂଶଂ
 ଶାସ୍ତ୍ରୀୟଃ
 ଧୁ

ଦୁଧ



ବରାଧାଏ
 ଶୈଳିଂଶଂ
 ୨ ଶାସ୍ତ୍ରୀୟଂ
 ଶୈଳିଂଶଂ



ଶାସ୍ତ୍ରୀୟଂ
 ଶୈଳିଂଶଂ
 ଧୁ

ସ...
 ଶୈଳିଂଶଂ



ମିଠି
 ଘୋଷଣା
 ନ
 ଥୁ

କାନ୍ଧି
 କଂଗ୍ରେସ
 ଶାନ୍ତ
 ବିବେକ
 ଥୁ



ଘୋଷଣା
 ଶାନ୍ତ
 ଥୁ

କାନ୍ଧି
 କଂଗ୍ରେସ
 ବିବେକ
 ଥୁ

ହା

ହା



କାନ୍ଧି
 କଂଗ୍ରେସ
 ବିବେକ
 ଥୁ

ହା?



କାନ୍ଧି
 କଂଗ୍ରେସ
 ବିବେକ
 ଥୁ

କାନ୍ଧି
 କଂଗ୍ରେସ
 ବିବେକ
 ଥୁ

ହା!!



តើចង់ទៅក្នុងទីកន្លែង
 តើបង
 មកដល់ទេ
 តើដឹង
 ឬ

ប្រយោជន៍
 ឱ្យអ្នក
 ចិញ្ចឹម



ច៖
 បាទ
 ទេ

តើចង់
 ចិញ្ចឹម
 ឬ



ប៉ាវ
 ចិញ្ចឹម
 ៖

តើ
 មក
 ឬ



តើអ្នក
 ចង់
 ចិញ្ចឹម
 ឬ


តើចង់
 ចិញ្ចឹម
 ឬ

តើចង់
 ចិញ្ចឹម
 ឬ



តើចង់
 ចិញ្ចឹម
 ឬ

តើ
 ច៖





เฮ้!!

ฟวิด

ค

ค



เฮ้... เฮ้เฮ้เฮ้
เฮ้เฮ้เฮ้

ค

ค



ନିଶ୍ଚିନ୍ତ
କାନ୍ତକାନ୍ତ
୨୩୩୩୩
୩୩୩୩




ହୁଏ ହୁଏ ହୁଏ
ହୁଏ



ଗାଧା
କାନ୍ତକାନ୍ତ
୩୩

୧୧୭୩୩



କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
୩୩




କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ







କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ
କାନ୍ତକାନ୍ତ





ବୃତ୍ତୀୟା
 ବଃଶିବୃତ୍ତୀ
 ବୃତ୍ତ...
 ଆଗରବସ୍ତୁ
 ପ୍ରାୟଶ୍ଚିତ୍ତ
 ୟୁ



ବିକାଶ
 ଆଗାମୀ
 ଚନ୍ଦ୍ରବିଂ
 ଶାନ୍ତିପାଠ
 ଶାନ୍ତିପାଠ



କାହାଣୀ
ଏକ
ପାଠକମାନଙ୍କ
ପାଠ୍ୟ
ବିଷୟ
ପୁ



ହୁଁ
ହୁଁ

ହାସ
ବିଶୟ
କାଳ:

ହୁଁ!
କାଳୀ:
ବିଶାଳୀ
ବିଶୟ



ହୁଁ
ବିଶାଳ
ବିଶୟ

ହୁଁ
ହୁଁ




କାଳୀ:
ବିଶୟ
ପୁ



କାଳୀ:
ବିଶୟ
ଏକ
କାଳୀ:
କାଳୀ
କାଳୀ

କାଳୀ
ବିଶୟ
?







အေးတေးတေး
ပူ



အမေ့
အားအား
အေးအေး
အေးအေး



အေးအေးအေးအေး?
အေးအေးအေးအေး
အေးအေးအေးအေးအေးအေး
အေးအေးအေးအေးအေးအေး
အေးအေးအေးအေးအေးအေး



အေးအေး
အေးအေးအေးအေး

အေးအေးအေးအေး
အေးအေးအေးအေး
ပူ



အေးအေးအေးအေး
အေးအေးအေးအေး
အေးအေးအေးအေး
အေးအေးအေးအေး



209





အိမ်ထောင်ရေး
စာအုပ်
တိုက်အိမ်ထောင်ရေး
ကျမ်းဂန်
ပေးအပ်
ပေးအပ်

အိမ်





အခု
 အခု
 ၂၀၉
 ၂၀၉

ဘာ?
 ငါ့အိမ်နား
 မိဘမိဘနား
 ဘာ
 အိမ်နား
 ဘာလဲ




ဘာ
 ဘာလဲ
 ဘာ



ဘာ?



ກຸ່ມນັກຮຽນ
 ທີ່ເຫັນວ່າ
 ທ່ານນັກຮຽນ



ທ່ານ
 ນັກຮຽນ
 ທີ່

ທ່ານ
 ນັກຮຽນ
 ທີ່

ທ່ານ
 ນັກຮຽນ
 ທີ່

ທ່ານ
 ນັກຮຽນ
 ທີ່





ស៊េរីកម
 ១១ត្រី
 ត្រីក្រាម
 ប្រើស៊េរី
 ?

ត្រីក្រាម
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី



ស៊េរីកម
 ប្រើស៊េរី
 ប្រើស៊េរី



ស៊េរីកម
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី

ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី



ស៊េរីកម
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី

ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី



ស៊េរីកម
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី

ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី



ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី

ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី
 ប្រើស៊េរី



การผจญภัยของ

มานามิ









Be! Familiar Co., Ltd.



ସମ୍ପର୍କମାନ
 କାହିଁ.. କାହିଁ
 ମନେପଡ଼ିଲେ
 କେବଳ
 ଥୁ



ଓଁ
 ଯେମିତି
 ମନେପଡ଼ି
 କେବଳ



କେଉଁଠି
 ଯାଏନା
 ନିଶ୍ଚୟ
 ?



କେଉଁଠି
 କେଉଁଠି
 ଯାଏନା
 ନିଶ୍ଚୟ
 କେବଳ

କେଉଁଠି
 କେଉଁଠି
 ଯାଏନା
 ନିଶ୍ଚୟ



យំបា
 ប្រាថ្នាគ្រប់
 ខ្លឹមសារណា
 ក៏បាន
 ឬ

តើមាន
 យំបា
 ?

តើមាន
 យំបា
 ណាទេ?

យំបា
 តើ...
 មានយំបា
 តែមួយ
 ឬ



យំបា
 ខ្លឹមសារ
 គ្រប់គ្រាន់
 ហើយ
 បាន

យំ
 យំ
 ?

យំបា
 មាន
 ក៏បាន



យំបា
 យំបា
 យំបា



យំបា
 យំបា
 ?



យំបា
 យំបា



យំបា



យំបា





ဟေ့! စာအိမ်
ကံအိမ်



မောင်... ဘယ်အမျိုးမျိုး
ပုံအမျိုးမျိုး
အမျိုးမျိုးအမျိုးမျိုး
အမျိုးမျိုး... ဘယ်အမျိုး
မျိုးအမျိုးမျိုး

ဟေ့



မောင်
အမျိုးမျိုး
အမျိုးမျိုး
အမျိုးမျိုး

အမျိုး
အမျိုးမျိုး
အမျိုးမျိုး
အမျိုး



ဟေ့




ဟေ့... အမျိုး
အမျိုးမျိုး
အမျိုး

အမျိုးမျိုး
အမျိုးမျိုး
အမျိုး



ဟေ့





ဝဲဗ်!
တံၣ်မံၣ်တံၣ်မံၣ်
တံၣ်မံၣ်တံၣ်မံၣ်
တံၣ်မံၣ်
ဝဲ



မံၣ်တံၣ်မံၣ်
တံၣ်မံၣ်တံၣ်မံၣ်
တံၣ်မံၣ်

တံၣ်မံၣ်တံၣ်မံၣ်
တံၣ်မံၣ်တံၣ်မံၣ်
တံၣ်မံၣ်



တံၣ်မံၣ်
တံၣ်မံၣ်
တံၣ်မံၣ်
ဝဲ



ဝဲ
ဝဲ
ဝဲ

ဝဲ
ဝဲ
ဝဲ



ဟိန်း!!
 ဝံ ဝံ ဝံ
 ဝံ ဝံ ဝံ
 ဝံ ဝံ ဝံ



ဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်း

ဟိန်းဟိန်း
 ဟိန်းဟိန်း
 ဟိန်းဟိန်း

ဟိန်း
 ဟိန်း
 ဟိန်း

ဟိန်း
 ဟိန်း




ဟိန်းဟိန်းဟိန်း
 ဟိန်း
 ဟိန်း


ဟိန်း
 ဟိန်းဟိန်း
 ဟိန်း

ဟိန်း
 ဟိန်း

ဟိန်း?
 ဟိန်း
 ဟိန်းဟိန်းဟိန်း



ဟိန်းဟိန်း
 ဟိန်းဟိန်း
 ဟိန်း



ဟိန်းဟိန်းဟိန်း... ဟိန်းဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်းဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်းဟိန်းဟိန်းဟိန်းဟိန်း
 ဟိန်းဟိန်းဟိန်းဟိန်းဟိန်းဟိန်း...





ແຂ້ວ
ເລື່ອງ
ເກົ່າ
ສາມາດ
ຈິ່ງ



ສອບ
ສອບ
ສອບ
ສອບ
ສອບ
ສອບ
ສອບ
ສອບ
ສອບ
ສອບ



ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ

ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ



ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ
ຈັດ



ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ



ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ
ເອົາ



ଝିଆଁ
 ମିତରାମି
 ମାମିତରାମି
 ମିତରାମି

ମାମିତରାମି
 ମାମିତରାମି
 ମାମିତରାମି



ଟା.....
 ଟାମିତରାମି
 ଟା



କି



૧૦
 સ્વપ્ન સિદ્ધિ
 ઈશ્વર સંકલ્પ
 વચ્ચે


૧૦?

૧૫
 ગાંઠ
 ૫:

ગરમ ઈશ્વર
 સ્વપ્ન
 યુ




બંધાતાં
 ઈશ્વર સંકલ્પ
 સામગ્રી
 ઈશ્વર



બંધાતાં
 ઈશ્વર સંકલ્પ
 ઈશ્વર
 યુ

બંધાતાં
 ઈશ્વર
 યુ



બંધાતાં
 ઈશ્વર સંકલ્પ
 ઈશ્વર

ઈશ્વર સંકલ્પ
 ઈશ્વર સંકલ્પ
 ઈશ્વર સંકલ્પ
 ઈશ્વર



ବୁନୀତା
ବଃସ୍ତ୍ରମ
ମଧୁଜିଆ
ତେସ୍ତ
ଏଃମେସ୍ତ



ମାଟି
କେତକ୍ଷୁ
ସୁ



အလှူအတန်း
မိတ်ဆွယ်
ပဲ




ဟိုဟို



?

အိမ်ထောင်
ချစ်ခင်
စားနပ်ရိက္ခာ
ပေးရမယ်

ဟဲ့...
မိတ်ဆွယ်
ဟဲ့...




ဟိုဟို



အိမ်ထောင်...
ချစ်ခင်မိတ်ဆွယ်
မိတ်ဆွယ်မိတ်ဆွယ်
မိတ်ဆွယ်?
မိတ်ဆွယ်မိတ်ဆွယ်

ဟိုဟို
ဟိုဟို



କାହାଣୀ
ଶୁଣିବାରୁ ମନରେ
କିଛି କିଛି ହେବ
କିଛି କିଛି ହେବ






ความในใจเมื่อวัน
คนโง่เดือนเมษา

ଗୋଟିଏ
ବାଟାଟାଲେଖ
୨
୩

ଝୁଝୁ

ଗୋଟିଏ
ବାଟାଟାଲେଖ
୨
୩




ଝୁଝୁ



ପଞ୍ଚାମି
ପଞ୍ଚାମି
ପଞ୍ଚାମି
ପଞ୍ଚାମି
ପଞ୍ଚାମି

ଝୁଝୁ





ඔබගේ
ඔබගේ ජීවිතය
ආරක්ෂා
කර ගන්න

ආරක්ෂා
කර ගන්න
සුඛ



ඔබ
ආ
ආ

ආ



ආ
ආ
ආ



ඔබගේ ජීවිතය
ආරක්ෂා
කර ගන්න
ආ



ආ!!
ආ
ආ



!?

ආ
1 ආ
APRIL FOOL DAY
ආ.. ආ
ආ

ආ
ආ
ආ
ආ



ආ
ආ

?

୧୧
 ଚିନ୍ତା
 ଏକମୁଖୀମତୀଞ୍ଜ
 ନିଃସୃ
 ଚିନ୍ତାଞ୍ଜ
 ଚିନ୍ତାଞ୍ଜ
 ଚିନ୍ତାଞ୍ଜ
 ଚିନ୍ତାଞ୍ଜ



ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ



ଶାନ୍ତୀ
 ଶାନ୍ତୀ...
 ଶା... ଶା...

ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ

ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ



ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ



ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ

ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ



ଶାନ୍ତୀ
 ଶାନ୍ତୀ
 ଶାନ୍ତୀ

ଶାନ୍ତୀ
 ଶାନ୍ତୀ



ବିଧି ବିଧି ମାତ୍ର
କ୍ଷେତ୍ରକୁ
ବିଧି
କ୍ଷେତ୍ର
କ୍ଷେତ୍ର ?



କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର

କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର



କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର

କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର



କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର

କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର

କ୍ଷେତ୍ର



କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର



କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର

អ្វីម្តង
 អ្វីម្តងទៀត
 អាចដឹងទៅបាន
 1000 ដោយ
 តែងតែដឹង
 ឬ

ចោរក្តៅ
 តែង
 ឬ

អ្វីម្តងទៀត
 ឱ្យអាច
 ត្រូវបានដឹង
 អ្វីម្តង
 តើយើងអាច
 ឬ

តាមរយៈ
 អ្វីម្តង
 អាចដឹង
 តើយើង
 ឬ

អ្វីម្តង
 អាចដឹង
 តើយើង
 ឬ



ចោរក្តៅ
 អ្វីម្តង
 អាចដឹង
 តើយើង
 ឬ



អ្វីម្តង
 អាចដឹង
 តើយើង
 ឬ

អ្វីម្តង
 អាចដឹង
 តើយើង
 ឬ







ආහාන
සහ රාත්‍රියේ
ගාමයේ
වෙත
රැස්සාමග



විදුලාගම
ලොමොනි
චූ
චූ



මො...
වෙමි
සංරුචි
චූචුචුචු
චූචුචුචු



චූචුචු
වචනානිආහාන
මාචුචුචුචු
විදුලාගමේ
විචාන



චූචුචු
චූචුචුචු
විචාන
විචාන
විචාන



විචාන:
විචාන
විචාන
වි?

චූචුචු!
විචාන
විචාන
විචාන
විචාන



චූචු
වචනාන
විචාන
විචාන
විචාන

චූචුචු
විචාන
විචාන
විචාන
විචාන



විචාන
විචාන
විචාන
විචාන
විචාන



တော်စာစာပျက်
တံပုဂံကံပျက်စေ
စာအုပ်အိမ်အိမ်
ကိန်းစာအုပ်
ပုံစံစာပျက်စာပျက်
ပုံစံစာပျက်



မေး
မေးစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ကောစာပျက်
ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်



ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်



ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်



ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်



ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်

ကောစာပျက်
ပုံစံစာပျက်
ပုံစံစာပျက်



ආප්තයක්
අවබෝධයක්
:



ආප්තයක්
ආප්තයක්
වැඩිදුරටත්
ආප්තයක්
ආප්තයක්

ආප්තයක්



ආප්තයක්
ආප්තයක්
ආප්තයක්
ආප්තයක්


ආප්තයක්
:

ආප්තයක්
ආප්තයක්
ආප්තයක්



ආප්තයක්
ආප්තයක්
ආප්තයක්
ආප්තයක්

ආප්තයක්
ආප්තයක්
ආප්තයක්



ආප්තයක්
ආප්තයක්
ආප්තයක්
ආප්තයක්

ආප්තයක්
ආප්තයක්



ආප්තයක්



ආප්තයක්
ආප්තයක්
ආප්තයක්
ආප්තයක්

ආප්තයක්
ආප්තයක්
ආප්තයක්
ආප්තයක්

ආප්තයක්
ආප්තයක්
ආප්තයක්

ආප්තයක්
ආප්තයක්
ආප්තයක්

ဗိုဇာဇား
V.S.
ဗုဒ္ဓါ
၅၅

ဘိဗ္ဗု
ဖံာဂါ
ဝိဗ္ဗာဗး
?

ဗိဗ္ဗာဗ
ဝိဗ္ဗာ
ဗိဗ္ဗာဗာဗု
ဗိဗ္ဗာ



ဘိဗ္ဗာဗ
ဗိဗ္ဗာဗ
ဗု

ဗိဗ္ဗာဗ
V.S.
ဗိဗ္ဗာဗ

ဗိဗ္ဗာဗ
ဗိဗ္ဗာဗ
ဗိဗ္ဗာဗ
ဗိဗ္ဗာဗ
ဗိဗ္ဗာဗ?

ဘိဗ္ဗာ
ဗိဗ္ဗာ



NO
NO

ဗိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ

ဘိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ
ဗိဗ္ဗာဗာဗာဗ



ဘိဗ္ဗာ!
ဗိဗ္ဗာဗာဗ
ဗိဗ္ဗာဗာဗ

ဘိဗ္ဗာ?
ဘိဗ္ဗာဗာဗ
?



తెలిసినా తెలియక
వెళ్ళిపోయాను
నా రిపోర్టును
పఠించండి

మరిగోరు
నా రిపోర్టు
?



అలా
నాకు
వెళ్ళా
వెళ్ళ
నీకు
నీకు

నీ
రిపోర్టు
నాకు
నీకు
నీకు?

నీకు
నీకు
నీకు



అవు! తెలిసినా
నీకు
నీకు



నీకు
నీకు
నీకు

నీకు
నీకు
నీకు

నీకు
నీకు
నీకు



నీకు
నీకు
నీకు

నీకు
నీకు
నీకు?



నీకు
నీకు
నీకు

కాక
కాక
కాక




ကျွန်တော့်အဖေ
တို့အဖေ
တို့အဖေအဖေ
တို့အဖေ



ဟို
ဟို



ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့
ဟော့
ဟော့



ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့ဟော့ဟော့



ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့

ဟော့
ဟော့
ဟော့



ဟော့ဟော့
ဟော့ဟော့
(ဟော့ဟော့ဟော့)
ဟော့



ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့



ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့



ဟော့ဟော့
ဟော့ဟော့ဟော့
ဟော့ဟော့
ဟော့

ဟော့
ဟော့
ဟော့







ແຂ່ງ
ຄໍສວຍທາງ
ສຳພັນ
ເກົ່າແກ່



ເອົາຕົວ
ູ




ວິນາຍາ
ສາທິດ
ວິນາຍາ

ູ



ວິນາຍາ
ວິນາຍາ
ວິນາຍາ
ວິນາຍາ
ວິນາຍາ



ວິນາຍາ
ຕໍ່
?

ໂອ້?

ວິນາຍາ
ວິນາຍາ
ວິນາຍາ
ວິນາຍາ



ବଂଶୀ
ପୁଜାମଣି
ଶୋଭାବଣା
ମିଳି

|କା!
ଗାଏବଂ
?



କି
...
କି



କି...
କି...
କି...
?



କ୍ଲଟ
କ୍ଲଟ କ୍ଲଟ




ଘଟଣାଗଣା
କି...
କି...
କି...
କି...
କି...

କେ...
କେ...
କେ...


କେ...
କେ...
କେ...
କେ...
କେ...

କ୍ଲଟ
କ୍ଲଟ






รัก
จาง
เมือ
ฤดู
ใบ
ไม้
ผลิ





ວຸ້ມເພີ່ມເຕີມ
 ວິຊາສາ
 ຕາມສິດທິມະນຸດ
 ເລຂາພິມ



ຕົວເລັກເລັກ
 ວຸ້ມເພີ່ມເຕີມ
 ແຮງກ້າມສູງ
 ສູງກວ່າ
 ວິຊາສາ



ການ
 ສຳລັບ
 ການສຶກສາ
 ສາມາດເຮັດ
 ດ້ວຍ



ພຶ້ນຖານ
 ສູງກວ່າ
 ສາມາດເຮັດ
 ດ້ວຍ
 ວິຊາສາ



ວິຊາສາ
 ສາມາດເຮັດ
 ດ້ວຍ
 ວິຊາສາ

ວິ
 ສາ



အင်္ဂါနိဂါ
 ဂါဂါး
 ဝိဂျေယျ
 ဝု

ဟဲ

ဟဲ!
 ဗာဒါဂါးနု
 ဝိဂါ

ဟဲ ဂါဂါဂါ
 ဗါဂါ
 ဂါ ဝု
 ဝိဂျေယျ

ဟဲ-ဟဲ





ဟဲ?

ဟဲ
 ဂါဂါ
 ဗာဒါဂါ
 ဂါ ဝု
 ဝိဂျေယျ





ဟဲ
 ဂါဂါ
 ဝိဂျေယျ







ବିକଳକ୍ଷିଣ
ରକଟକ
ପଞ୍ଚମା
...
ଝୁ




ପ୍ରାଣିକାୟ
ଋ
ପଞ୍ଚା
ଶାସ୍ତ୍ର
ଝୁ

ଝୁ
ଶାସ୍ତ୍ରାଳ
ପିତୃମ
ଲୋକ



ଶାଶୁମାଟ
ନିଶ୍ଚି
ଞ୍ଚା ଗାଗିନି
ଝୁ








តើគ្រូ
អ្នកចង់ដឹងទាំង
ថាដោយឯង

័័



តើមានអ្វី
ប្រកបដោយសីលធម៌
តើគ្រូអ្នកប្រុងបរិយ
ថាគ្រូការ
តើត្រូវមាន
តើ




គ្រូការ
ថាគ្រូការ
ប្រកបដោយ
ថាគ្រូការ
សិល្បៈ
ប្រកបដោយ
សិល្បៈ
សិល្បៈ
សិល្បៈ



ប្រកបដោយ
ប្រកបដោយ
ប្រកបដោយ
ប្រកបដោយ

័័



အိမ်

ကျွန်ုပ်
ကျွန်ုပ်
ကျွန်ုပ်

အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က
အိမ်က



圖書委員
男女各一名



အိမ်က
အိမ်က
အိမ်က




အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က





အိမ်က
အိမ်က
အိမ်က
အိမ်က
အိမ်က
အိမ်က





ដង្ហែងត្រង់
រូងរឹមទាញ
ពាសក្រាបខ្លាំង
វាវាស្រីឆ្ងល់ច្រើន

រូងរឹម
វះកាតា
ដើរទៅប៉ាវ
អី



ឧបករណ៍ក្រាប
ឆ្ងល់ច្រើន
ដោយ
យូ



រូងរឹម
ក្រាប
យូ



ច្រើន
ក្រាប
?

ក្រាប
រូងរឹមក្រាប
ក្រាប
យូ



អ្វីដែលច្រើនតែងតែ
ក្រាបច្រើនក្រាប
ក្រាបក្រាបក្រាប
ក្រាបក្រាបក្រាប
រូងរឹមក្រាប




ඔබගේ
ආශාවන්
සපුරා
දීමට
මම



ආශාව
මට
වූ



ඔබ...
ආශාවන්
සපුරා
දීමට



ඔබගේ
ආශාවන්
සපුරා
දීමට
මම



ඔබ
ආශාවන්
සපුරා
දීමට



ඔබ
ආශාවන්
සපුරා
දීමට





କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷା

କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ



କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ

କେତୋ
 ଶିକ୍ଷାଗ୍ରହଣ



କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ



କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ

କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ




କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ




କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ

କେତୋ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ
 ଶିକ୍ଷାଗ୍ରହଣ







๑๑๑
 ๑๑๑๑๑๑๑
 ๑๑

๑๑๑๑๑
 ๑๑๑๑๑
 ๑๑๑๑๑
 ๑๑๑๑๑

๑๑๑๑๑๑๑
 ๑๑๑๑๑
 ๑๑๑
 ๑๑๑๑๑๑๑



๑๑๑๑๑
 ๑๑๑๑๑๑๑
 ๑๑๑๑๑๑๑
 ๑๑๑๑๑๑๑

๑๑๑๑๑๑๑
 ๑๑๑๑๑
 ๑๑๑๑๑๑๑
 ๑๑๑๑๑๑๑
 ๑๑

